

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**



**ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ**

លេខ ៤៨៤ ប្រក.កសក

**ប្រកាស**  
**ស្តីពី**

**បញ្ជីថ្នាំកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា**

**រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១២/០០៥ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម
- បានឃើញអនុក្រឹត្យលេខ ១៧អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១០៥អនក្រ.បក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៥ ស្តីពីការបន្ថែមមុខងារការកិច្ចឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការបង្កើតនាយកដ្ឋានសវនកម្មផ្ទៃក្នុងនាយកដ្ឋានផែនការនិងស្ថិតិ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងមជ្ឈមណ្ឌលព័ត៌មាននិងឯកសារកសិកម្ម ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១៨៨អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការកែសម្រួលអគ្គនាយកដ្ឋាននៃក្រសួងទៅជាអគ្គលេខាធិការដ្ឋាន ការដំឡើងរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផលមានថ្នាក់ស្មើអគ្គនាយកដ្ឋាន ការដំឡើងនាយកដ្ឋានរក្សាសត្វស្រូវនិងកែលំអជីកសិកម្ម ឱ្យទៅជាអគ្គនាយកដ្ឋានកសិកម្មនិងការកែសម្រួលអគ្គនាយកដ្ឋានចម្ការកៅស៊ូទៅជាអគ្គនាយកដ្ឋានកៅស៊ូស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- យោងតាមការចាំបាច់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

## សម្រេច

### ប្រការ ១.-

ប្រកាសនេះមានគោលបំណងកំណត់នូវបញ្ជីថ្នាំកំណត់សម្គាល់សកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

### ប្រការ ២.-

ប្រកាសនេះមានគោលដៅចាត់ថ្នាក់ប្រភេទថ្នាំកំណត់សម្គាល់សកម្មភាព ដែលត្រូវហាមឃាត់ប្រភេទថ្នាំកំណត់សម្គាល់សកម្មភាព ស្ថិតក្រោមលក្ខខណ្ឌ និងប្រភេទថ្នាំកំណត់សម្គាល់សកម្មភាពដែលអនុញ្ញាតឲ្យធ្វើការចុះបញ្ជីសម្រាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាប្រសិទ្ធភាពការគ្រប់គ្រងរាល់សកម្មភាពពាក់ព័ន្ធនឹងការកាន់កាប់និងការប្រើប្រាស់ថ្នាំកំណត់សម្គាល់សកម្មភាព ដោយធានាបាននូវសុវត្ថិភាពចំពោះមនុស្ស សត្វ និងបរិស្ថាន។

### ប្រការ ៣.-

ប្រកាសនេះមានវិសាលភាពគ្របដណ្តប់ចំពោះថ្នាំកំណត់សម្គាល់សកម្មភាព ដែលកំណត់ដោយសារធាតុសកម្ម ឬរូបធាតុបច្ចេកទេស ដូចមានចែងក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ។

### ប្រការ ៤.-

បញ្ជីថ្នាំកំណត់សម្គាល់សកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាត់ថ្នាក់និងកំណត់ដូចខាងក្រោម៖

- ១- បញ្ជីថ្នាំកំណត់សម្គាល់សកម្មភាព ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធទី១នៃប្រកាសនេះ។
  - ២- បញ្ជីថ្នាំកំណត់សម្គាល់សកម្មភាពស្ថិតក្រោមលក្ខខណ្ឌ ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធទី២នៃប្រកាសនេះ។
  - ៣- បញ្ជីថ្នាំកំណត់សម្គាល់សកម្មភាពដែលអនុញ្ញាតឲ្យធ្វើការចុះបញ្ជីសម្រាប់ប្រើប្រាស់ នឹងត្រូវកំណត់នៅក្នុងឧបសម្ព័ន្ធបន្ថែមនៃប្រកាសនេះ។
- បញ្ជីថ្នាំកំណត់សម្គាល់សកម្មភាពដែលអនុញ្ញាតឲ្យធ្វើការចុះបញ្ជីសម្រាប់ប្រើប្រាស់ ត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ រៀងរាល់ឆ្នាំ។

### ប្រការ ៥.-

បញ្ជីថ្នាំកំណត់សម្គាល់សកម្មភាព រំដោះដល់បញ្ជីប្រភេទថ្នាំកំណត់សម្គាល់សកម្មភាពដែលមានកម្រិតភាពពុលខ្ពស់ និងបង្កគ្រោះថ្នាក់ចំពោះមនុស្ស សត្វ និងបរិស្ថាន ដែលត្រូវហាមឃាត់ការប្រើប្រាស់ការលាយផ្សំ ការធ្វើពាណិជ្ជកម្មគ្រប់រូបភាព និងមិនអនុញ្ញាតឲ្យចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។

បញ្ជីថ្នាំកំណត់សម្គាល់សកម្មភាពស្ថិតក្រោមលក្ខខណ្ឌ រំដោះដល់បញ្ជីប្រភេទថ្នាំកំណត់សម្គាល់សកម្មភាពដែលមានកម្រិតភាពពុលខ្ពស់ អាចបង្កគ្រោះថ្នាក់ចំពោះមនុស្ស សត្វ និងបរិស្ថាន ដែលត្រូវហាមឃាត់ការប្រើប្រាស់ និងការធ្វើពាណិជ្ជកម្មជាទូទៅ។ ប៉ុន្តែប្រភេទថ្នាំកំណត់សម្គាល់សកម្មភាពស្ថិតក្រោមលក្ខខណ្ឌអាចអនុញ្ញាតឲ្យប្រើប្រាស់ជាក់លាក់ណាមួយសម្រាប់ផលប្រយោជន៍សាធារណៈ សម្រាប់ប្រតិបត្តិការជួបទក្សត្តក្នុងការធ្វើសេវាកម្មកម្ចាត់សមាសភាពចង្រៃ និងការប្រើប្រាស់ក្រៅគោលបំណងពាណិជ្ជកម្មមួយចំនួនដែលមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បញ្ជីថ្នាំកសិកម្មដែលអនុញ្ញាតឲ្យធ្វើការចុះបញ្ជីសម្រាប់ប្រើប្រាស់ សំដៅដល់បញ្ជីប្រភេទថ្នាំកសិកម្មក្រៅពីប្រភេទថ្នាំកសិកម្មហាមឃាត់និងប្រភេទថ្នាំកសិកម្មស្ថិតក្រោមលក្ខខណ្ឌ។ ប្រភេទថ្នាំកសិកម្មដែលអនុញ្ញាតឲ្យធ្វើការចុះបញ្ជីសម្រាប់ប្រើប្រាស់ ត្រូវមានការយល់ព្រមឲ្យចុះបញ្ជីដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្របតាមបទប្បញ្ញត្តិនិងនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងដីកសិកម្ម សម្រាប់ការធ្វើពាណិជ្ជកម្មគ្រប់រូបភាព ការលាយផ្សំ ការធ្វើសេវាកម្មកម្ចាត់សមាសភាពចង្រៃ និងការប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

**ប្រការ ៦.-**

បញ្ជីថ្នាំកសិកម្មដែលកំណត់ក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ អាចកែប្រែបានតាមការចាំបាច់ដោយអនុលោមតាមទិន្នន័យស្រាវជ្រាវថ្មីក្នុងក្របខ័ណ្ឌជាតិ តំបន់ ឬសាកល ឬដោយអនុលោមតាមអនុសញ្ញាអន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាចូលរួម ។

**ប្រការ ៧.-**

ប្រកាសឬសេចក្តីសម្រេចទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ ៨.-**

អគ្គលេខាធិការ អគ្គាធិការ នាយកឧទ្ធរណ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ប្រធានរដ្ឋបាលព្រៃឈើ ប្រធានរដ្ឋបាលជលផល ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ប្រធាននាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានមន្ទីរកសិកម្ម រាជធានី ខេត្ត ត្រូវអនុវត្តប្រកាសនេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១២



រដ្ឋមន្ត្រី

ជីវ័យ ហ៊ុន

- អវត្តមានទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងមហាផ្ទៃ
  - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងបរិស្ថាន
  - ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
  - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យងកឧត្តមនិងលោកជំទាវឧបនាយករដ្ឋមន្ត្រី
  - អាជ្ញាធរជាតិទប់ស្កាត់អារ៉ុយនីមី នុយក្លេអ៊ែរ ជីវសាស្ត្រនិងវិទ្យាសកម្ម
  - អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
  - សាលារាជធានី ខេត្ត
  - ដូចប្រការ ៨
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ

**"ស្តីពីបញ្ជីថ្នាក់សិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា"**

## LIST OF BANNED PESTICIDES

៨០

|    |                                                                                                  |            |                                                                                                                                                         |    |     |   |
|----|--------------------------------------------------------------------------------------------------|------------|---------------------------------------------------------------------------------------------------------------------------------------------------------|----|-----|---|
| 15 | អាសេនីចសមាស<br>Arsenic compound (AS)                                                             | x7440-38-2 | ថ្នាំកម្ចាត់ស្មៅ (Herbicide) H<br>ថ្នាំកម្ចាត់សត្វកកែវ (Rodenticide) R<br>ថ្នាំកម្ចាត់ផ្សិត (Fungicide) F                                               | NL | -   | - |
| 16 | បេតា ហាស.សេ.ហាស<br>Beta-HCH                                                                      | 319-85-7   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                                   | NL | IV  | - |
| 17 | បេណូមីល<br>Benomyl                                                                               | 17804-35-2 | ថ្នាំកម្ចាត់ផ្សិត (Fungicide) F                                                                                                                         | U  | -   | 5 |
| 18 | ប៊ីណាប៉ាគ្រីល<br>Binapacryl                                                                      | 485-31-4   | ថ្នាំកម្ចាត់ចៃ (Acaricide) AC<br>ថ្នាំកម្ចាត់ផ្សិត (Fungicide) F<br>ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                      | Ob | I   | - |
| 19 | ប្រូមេតាលីន<br>Bromethalin                                                                       | 63333-35-7 | ថ្នាំកម្ចាត់សត្វកកែវ<br>(Rodenticide) R                                                                                                                 | Ia | II  | 1 |
| 20 | ប្រូម៉ូហ្វូស<br>Bromophos                                                                        | 2104-96-3  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                                  | Ob | III | - |
| 21 | ប្រូម៉ូហ្វូស អេទីល<br>Bromophos ethyl                                                            | 4824-78-6  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                                  | Ob | -   | - |
| 22 | ប៊ូតុយកាបូកស៊ីម<br>Butoxycarboxim                                                                | 34681-23-7 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                                  | Ib | II  | 3 |
| 23 | កាតមីញ៉ូមសមាស<br>Cadmium compound (Cd)                                                           | x7440-43-9 | ថ្នាំកម្ចាត់ផ្សិត (Fungicide) F                                                                                                                         | NL | -   | - |
| 24 | កាដូសាហ្វូស<br>Cadusafos                                                                         | 95465-99-9 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ណេម៉ាតូត<br>(Nematicide) N                                                                         | Ib | III | 2 |
| 25 | កាល់ស្យូម អាសេណាត<br>Calcium arsenate                                                            | 7778-44-1  | ថ្នាំកម្ចាត់ស្មៅ (Herbicide) H<br>ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់សត្វកកែវ<br>(Rodenticide) R<br>ថ្នាំកម្ចាត់ខ្យង (Molluscicide) M | Ib | I   | 2 |
| 26 | កាល់ស្យូម ស៊ីយ៉ានីដ<br>(អ៊ីដ្រូស៊ីយ៉ានីដ)<br>Calcium cyanide (hydrogen cyanide)                  | 592-01-8   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide)<br>ថ្នាំកម្ចាត់សត្វកកែវ<br>(Rodenticide) R                                                                          | Ia | I   | 2 |
| 27 | កាំហ្វេក្លូរ (តុកសាហ្វេន/ ប៉ូលីក្លូរ៉ូកាំហ្វេន)<br>Camphechlor (Toxaphene/<br>Polychlorcamphene) | 8001-35-2  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                                  | Ob | I   | - |
| 28 | កាប់តាហ្វូល<br>Captafol                                                                          | 2425-06-1  | ថ្នាំកម្ចាត់ផ្សិត (Fungicide) F                                                                                                                         | Ia | IV  | 5 |
| 29 | កាប់តាន<br>Captan                                                                                | 133-06-2   | ថ្នាំកម្ចាត់ផ្សិត (Fungicide) F                                                                                                                         | UN | IV  | 5 |
| 30 | កាបូន តេត្រាគ្លរីដ<br>Carbon tetrachloride                                                       | 56-23-5    | ថ្នាំជួបទកែវ (Fumigant) FM                                                                                                                              | Ob | III | - |
| 31 | កាបូហ្វេណូថ្យុង<br>Carbophenothion                                                               | 786-19-6   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                                  | Ob | -   | - |
| 32 | ក្លរីដាន<br>Chlordane                                                                            | 57-74-9    | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                                   | II | II  | 4 |
| 33 | ក្លរីដេកូន<br>Chlordecone                                                                        | 143-50-0   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                                   | Ob | II  | - |
| 34 | ក្លរីដីមេហ្វីម<br>Chlordimeform                                                                  | 6164-98-3  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                                  | Ob | II  | - |



|    |                                                                      |            |                                                                                                                   |     |     |   |
|----|----------------------------------------------------------------------|------------|-------------------------------------------------------------------------------------------------------------------|-----|-----|---|
| 35 | ក្លរ៉េតូកស៊ីហ្វូស<br>Chlorethoxyfos                                  | 54593-83-8 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                             | Ia  | I   | 1 |
| 36 | ក្លរ៉ូហ្វេនវីនហ្វូស(សេ វ៉េ ប៉េ)<br>Chlorfenvinphos (CVP)             | 470-90-6   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ(Acaricide) AC                                             | Ib  | I   | 2 |
| 37 | ក្លរ៉ូហ្វេនូល(ឌីក្លរ៉ូហ្វេនូល)<br>Chlorophenols (Dichlorophene)      | 97-23-4    | ថ្នាំកម្ចាត់ស្បែក (Algicide) AL<br>ថ្នាំកម្ចាត់ផ្សិត (Fungicide) F<br>ថ្នាំកម្ចាត់បាក់តេរី (Batericide) B         | II  | II  | 4 |
| 38 | ក្លរ៉ូមេហ្វូស<br>Chlormephos                                         | 24934-91-6 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                             | Ia  | I   | 2 |
| 39 | ក្លរ៉ូបេនហ្ស៊ីឡេត<br>Chlorobenzilate                                 | 510-15-6   | ថ្នាំកម្ចាត់ចៃ(Acaricide) AC                                                                                      | III | III | - |
| 40 | ក្លរ៉ូហ្វាស៊ីណូន<br>Chlorophacinone                                  | 3691-35-8  | ថ្នាំកម្ចាត់សត្វកកែវ<br>(Rodenticide) R                                                                           | Ia  | I   | 1 |
| 41 | ក្លរ៉ូថ្ន្នីហ្វូស<br>Chlorthiophos                                   | 21923-23-9 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ(Acaricide) AC                                             | Ob  | -   | - |
| 42 | គូប៊ែរ អាសេណាត<br>Copper arsenate                                    | 10103-61-4 | ថ្នាំកម្ចាត់ស្មៅ (Herbicide) H<br>ថ្នាំកម្ចាត់សត្វល្អិត(Insecticide) I<br>ថ្នាំកម្ចាត់សត្វកកែវ<br>(Rodenticide) R | NL  | I   | - |
| 43 | គូម៉ាហ្វូស<br>Coumaphos                                              | 56-72-4    | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                             | Ib  | I   | 2 |
| 44 | គ្រីមីឌីន<br>Crimidine                                               | 535-89-7   | ថ្នាំកម្ចាត់សត្វកកែវ<br>(Rodenticide) R                                                                           | Ob  | -   | - |
| 45 | ក្រូតូកស៊ីហ្វូស<br>Crotoxyphos                                       | 7700-17-6  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                             | Ob  | I   | - |
| 46 | គូប៊្រីក អាសេតូអាសេនីត(ប៉ារីស)<br>Cupric acetoarsenite (Paris green) | 12002-03-8 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំរក្សាល្វើ (Wood Preservative) WP                                    | Ib  | I   | 2 |
| 47 | ស៊ីយ៉ាន់តូអាត(តាតាន)<br>Cyanthoate (Tartan)                          | 3734-95-0  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ(Acaricide) AC                                             | Ob  | -   | - |
| 48 | ស៊ីក្លូអ៊ិចហ្ស៊ីមីដ<br>Cycloheximide                                 | 66-81-9    | ថ្នាំកម្ចាត់ផ្សិត (Fungicide) F<br>ថ្នាំនិយ័តករការលូតលាស់របស់ រុក្ខជាតិ<br>(Plant Growth Regulator) PGR           | Ob  | I   | - |
| 49 | ស៊ីអ៊ិចហ្សាទីន<br>Cyhexatin                                          | 13121-70-5 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                            | III | III | 3 |
| 50 | ដាមីណូហ្ស៊ីដ<br>Daminozide                                           | 1596-84-5  | ថ្នាំនិយ័តករការលូតលាស់របស់ រុក្ខជាតិ<br>(Plant Growth Regulator) PGR                                              | UN  | III | 5 |
| 51 | ដេបេសេប៉េ(ឌីប្រូម៉ូក្លរ៉ូប្រូប៉ាន)<br>DBCP(Dibromochloropropane)     | 96-12-8    | ថ្នាំកម្ចាត់ផ្សិត (Fungicide) F<br>ថ្នាំកម្ចាត់ណេម៉ាតូត<br>(Nematicide) N                                         | Ob  | II  | - |
| 52 | ដេដេតេ<br>DDT                                                        | 50-29-3    | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                             | II  | II  | 3 |
| 53 | ដេមេផ្សុង អូ<br>Demephion-o                                          | 682-80-4   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ(Acaricide) AC                                             | Ob  | -   | - |
| 54 | ដេមេផ្សុង សេស<br>Demephion-s                                         | 2587-90-8  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ(Acaricide) AC                                             | Ob  | -   | - |

|    |                                                                                                                                     |                                                |                                                                                                                                             |     |     |   |
|----|-------------------------------------------------------------------------------------------------------------------------------------|------------------------------------------------|---------------------------------------------------------------------------------------------------------------------------------------------|-----|-----|---|
| 55 | ដេមេតុង អូ<br>Demeton-o                                                                                                             | 298-03-3                                       | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                       | Ob  | -   | - |
| 56 | ដេមេតុង អេស<br>Demeton-s                                                                                                            | 126-75-0                                       | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                       | Ob  | -   | - |
| 57 | ដេមេតុង អេស មេទីល<br>Demeton-S-methyl                                                                                               | 919-86-8                                       | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                      | Ib  | I   | 2 |
| 58 | ឌីអាមីដាហ្វូស<br>Diamidafos                                                                                                         | 1754-58-1                                      | ថ្នាំកម្ចាត់ណេម៉ាតូត<br>(Nematicide) N                                                                                                      | Ob  | I   | - |
| 59 | ឌីក្លរូហ្វេន អង់ទីហ្វេន ក្លរូហ្វេនូល<br>Dichlorophene / Antiphen /<br>Chlorophenol                                                  | 97-23-4                                        | ថ្នាំកម្ចាត់ផ្សិត (Fungicide) F<br>ថ្នាំកម្ចាត់បាក់តេរី (Batericide) B                                                                      | III | III | 4 |
| 60 | ឌីអេលឌ្រីន Dieldrin                                                                                                                 | 60-57-1                                        | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                       | Ob  | I   | - |
| 61 | ឌីហ្វេណាកូម<br>Difenacoum                                                                                                           | 56073-07-5                                     | ថ្នាំកម្ចាត់សត្វកកែរ<br>(Rodenticide) R                                                                                                     | Ia  | I   | 1 |
| 62 | ឌីហ្វេថីអាលូន<br>Difethialone                                                                                                       | 104653-34-1                                    | ថ្នាំកម្ចាត់សត្វកកែរ<br>(Rodenticide) R                                                                                                     | Ia  | -   | 1 |
| 63 | ឌីមេហ្វុក<br>Dimefox                                                                                                                | 115-26-4                                       | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                      | NL  | -   | - |
| 64 | ឌីមេទីលេតាន<br>Dimetilan                                                                                                            | 644-64-4                                       | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                       | Ob  | -   | - |
| 65 | ឌីណូសេប (និងអំបិល និងអេស្តែរ<br>របស់វា)<br>Dinoseb                                                                                  | 88-85-7*                                       | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                                                                              | Ob  | -   | - |
| 66 | ឌីណូតែប<br>Dinoterb                                                                                                                 | 1420-07-1                                      | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                                                                              | Ib  | I   | 2 |
| 67 | ឌីអុកសាថ្យុង<br>Dioxathion                                                                                                          | 78-34-2                                        | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                       | Ob  | I   | - |
| 68 | ឌីស៊ុលហ្វូតុង (អេទីលថ្យុងដេមេតុង)<br>Disulfoton (Ethylthiodemeton)                                                                  | 298-04-4                                       | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                      | Ia  | I   | 1 |
| 69 | ដេអ៊ិនអូសេ (ឌីនីត្រូ អ័កតូក្រេហ្សូល<br>DNOC (Dinitro-orthocresol)<br>និងអំបិលអាម៉ូញ៉ូម អំបិលប៊ូតាស្យូម<br>និងអំបិល<br>សូដ្យូមរបស់វា | 534-52-1 2980-<br>64-5 5787-96-2<br>23-12-76-7 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC<br>ថ្នាំកម្ចាត់ផ្សិត (Fungicide) F<br>ថ្នាំកម្ចាត់ស្មៅ (Herbicide) H | Ib  | I   | 2 |
| 70 | អេឌីហ្វេនហ្វូស<br>Edifenphos                                                                                                        | 17109-49-8                                     | ថ្នាំកម្ចាត់ផ្សិត (Fungicide) F                                                                                                             | Ib  | II  | 3 |
| 71 | អេឡេម៉េនតាល់ ហ្វូស្វ័រីស<br>(សនិងលឿង)<br>Elemental phosphorous<br>(White & Yellow)                                                  | 7723-14-0                                      | ថ្នាំកម្ចាត់សត្វកកែរ<br>(Rodenticide) R                                                                                                     | NL  | -   | - |
| 72 | អង់ដូស៊ុលហ្វាន<br>Endosulfan                                                                                                        | 115-29-7                                       | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                      | II  | I   | 3 |
| 73 | អង់ដូថ្យុង<br>Endothion                                                                                                             | 2778-04-3                                      | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                      | Ob  | I   |   |

|    |                                                                                                                                                 |            |                                                                                                 |    |     |   |
|----|-------------------------------------------------------------------------------------------------------------------------------------------------|------------|-------------------------------------------------------------------------------------------------|----|-----|---|
| 74 | អង់ដ្រីន /អង់ដ្រីន /ណង់ដ្រីន<br>Endrin / Endrine / Nendrin                                                                                      | 72-20-8    | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                           | Ob | I   | 2 |
| 75 | អ៊ី ប៊េ អិន<br>EPN                                                                                                                              | 2104-64-5  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                          | Ia | I   | 2 |
| 76 | អេត្រូប្រូប(អេត្រូប្រូផូស)<br>Ethoprop (Ethoprophos)                                                                                            | 13194-48-4 | ថ្នាំកម្ចាត់ណេម៉ាតូត<br>(Nematicide) N<br>ថ្នាំកម្ចាត់សត្វល្អិតក្នុងដី<br>(Soil Insecticide) SI | Ia | I   | 2 |
| 77 | អេទីល អ៊ីចហ្ស៊ីន អ៊ីក្លូល(អេទីល<br>អ៊ីចហ្ស៊ីន អ៊ីក្លូល/អេត្រូអ៊ីចហ្ស៊ីន អ៊ីក្លូល)<br>Ethyl hexylene glycol (Ethyl<br>hexanediol / Ethohexadiol) | 94-96-2    | ថ្នាំបណ្តេញសត្វល្អិត<br>(Insect repellent) IR                                                   | NL | IV  | - |
| 78 | អ៊ីដេបេ(១,២ ឌីប្រូម៉ូអេតាន)<br>EDB (1,2-Dibromoethan)                                                                                           | 106-93-4   | ថ្នាំកម្ចាត់ផ្សិត (Fungicide) F<br>ថ្នាំកម្ចាត់ណេម៉ាតូត<br>(Nematicide) N                       | NL | I   | - |
| 79 | អេទីឡែន ឌីក្លរីដ(អ៊ីដេស)<br>Ethylene dichloride (EDC)                                                                                           | 107-06-2   | ថ្នាំកម្ចាត់ផ្សិត (Fungicide) F                                                                 | NL | II  | - |
| 80 | អេទីឡែន អុកស៊ីដ<br>Ethylene oxide                                                                                                               | 75-21-8    | ថ្នាំជួបទឹក (Fumigant) FM                                                                       | NL | I   | - |
| 81 | ហ្វាមហ្វុរ (ហ្វាម៉ូហ្វូស)<br>Famphur (Famophos)                                                                                                 | 52-85-7    | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                           | Ib | -   | - |
| 82 | ហ្វេណាមីហ្វូស<br>Fenamiphos                                                                                                                     | 22224-92-6 | ថ្នាំកម្ចាត់ណេម៉ាតូត<br>(Nematicide) N                                                          | Ib | I   | 2 |
| 83 | ហ្វេនបូតាទីន អុកស៊ីដ<br>Fenbutatin oxide                                                                                                        | 13356-08-6 | ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                   | Un | III | - |
| 84 | ហ្វេនស៊ុលហ្វាមីន<br>Fensulfotion                                                                                                                | 115-90-2   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ណេម៉ាតូត<br>(Nematicide) N                 | Ob | I   | - |
| 85 | ហ្វេនទីន អ៊ីដ្រុកស៊ីត<br>Fentin hydroxide                                                                                                       | 76-87-9    | កម្ចាត់ផ្សិត (Fungicide) F<br>ថ្នាំកម្ចាត់ខ្យង (Molluscicide) M                                 | II | I   | 5 |
| 86 | ហ្វ្លូរ៉ូអ៊ីត អ៊ីសូស៊ីត<br>Fluoroacetamide                                                                                                      | 640-19-7   | ថ្នាំកម្ចាត់សត្វកកែវ<br>(Rodenticide) R                                                         | Ib | I   | 2 |
| 87 | ហ្វូណូហ្វូស<br>Fonofos                                                                                                                          | 944-22-9   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                           | Ia | I   | - |
| 88 | ហ្វូសទីអេតាន<br>Fosthietan                                                                                                                      | 21548-32-3 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ណេម៉ាតូត<br>(Nematicide) N                 | Ob | -   | - |
| 89 | ហ្វុរ៉ាត្យូកាប<br>Furathiocarb                                                                                                                  | 65907-30-4 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                           | Ib | II  | 2 |
| 90 | ហាស.សេ.ហាស<br>HCH                                                                                                                               | 608-73-1   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                           | II | II  | 3 |
| 91 | អេបតាគ្លរ<br>Heptachlor                                                                                                                         | 76-44-8    | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                           | Ob | I   | - |
| 92 | អ៊ីចហ្ស៊ីន បង់ហ្សែន(ហាស.សេ.បេ)<br>Hexachlorobenzene (HCB)                                                                                       | 118-74-1   | ថ្នាំកម្ចាត់ផ្សិត (Fungicide) F                                                                 | Ia | I   | 5 |



|     |                                                                |            |                                                                                                                 |    |     |   |
|-----|----------------------------------------------------------------|------------|-----------------------------------------------------------------------------------------------------------------|----|-----|---|
| 93  | អ៊ី.ប៊េ.អេស.ប៊េ<br>IPSP                                        | 5827-05-4  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                           | Ob | -   | - |
| 94  | អ៊ីសូបង់ហ្សាន<br>Isobenzan                                     | 297-78-9   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                           | Ob | -   | - |
| 95  | អ៊ីសូឌ្រីន(អ៊ីសូមែរនៃអាល់ឌ្រីន)<br>Isodrin (Isomer of Aldrin)  | 465-73-6   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                           | Ob | -   | - |
| 96  | អ៊ីសូម៉ាត្យុង<br>Isoxathion                                    | 18854-04-8 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                           | Ib | I   | 3 |
| 97  | លីដ សមាស(Pb)<br>Lead compound (Pb)                             | x7439-92-1 | ថ្នាំកម្ចាត់ស្មៅ (Herbicide) H<br>ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់សត្វកកែវ (Rodenticide) R | NL | -   | - |
| 98  | លីដ អាសេណាត<br>Lead arsenate                                   | 7784-40-9  | ថ្នាំកម្ចាត់ស្មៅ (Herbicide) H<br>ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់សត្វកកែវ (Rodenticide) R | Ib | I   | 2 |
| 99  | ឡេបតូហ្វូស<br>Leptophos                                        | 21609-90-5 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                           | Ob | -   | - |
| 100 | លីដដាន(ហ្គាម៉ា ហាស.សេ.ហាស)<br>Lindane (Gamma-HCH)              | 58-89-9    | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់សត្វកកែវ (Rodenticide) R                                   | II | I   | 3 |
| 101 | អ៊ីម.សេ.ប៊េ.ប៊េ<br>MCPB                                        | 94-81-5    | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                                                  | II | III | 4 |
| 102 | មេកូប្រូប (អ៊ីម.សេ.ប៊េ.ប៊េ)<br>Mecoprop (MCP)                  | 7085-19-0  | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                                                  | II | III | 4 |
| 103 | មេឌីណូតេប អាសេតាត<br>Medinoterb acetate                        | 2487-01-6  | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                                                  | Ob | -   | - |
| 104 | មេហ្វូសស្វូឡេន<br>Mephospholan                                 | 950-10-7   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ(Acaricide) AC                                           | Ob | I   | - |
| 105 | មែរកាប៉ូតូហ្វូសត្យុង(ដេម៉ាតុង អូ)<br>Mercaptostion (Dematon-o) | 298-03-3   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ(Acaricide) AC                                           | Ob | -   | - |
| 106 | មែរគ្វីក ក្លរីដ<br>Mercuric chloride                           | 7487-94-7  | ថ្នាំកម្ចាត់ផ្សិត (Fungicide) F                                                                                 | Ia | -   | 1 |
| 107 | មែរគ្វីក អុកស៊ីដ<br>Mercuric oxide                             | 21908-53-2 | ថ្នាំកម្ចាត់ផ្សិត (Fungicide) F                                                                                 | Ib | I   | 2 |
| 108 | មែរគ្វី សមាស(ហ្វារត)<br>Mercury compound (Hg)                  | x7439-97-6 | ថ្នាំកម្ចាត់ផ្សិត (Fungicide) F                                                                                 | NL | -   | - |
| 109 | មេតាមីដូហ្វូស<br>Methamidophos                                 | 10265-92-6 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ(Acaricide) AC                                           | Ib | I   | 2 |
| 110 | មេទីលដាថ្យុង<br>Methidathion                                   | 950-37-8   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ(Acaricide) AC                                           | Ib | I   | 2 |
| 111 | មេទីម៉ូកាប<br>Methiocarb                                       | 2032-65-7  | ថ្នាំកម្ចាត់សត្វល្អិត(Insecticide)<br>ថ្នាំកម្ចាត់ខ្យង (Molluscicide) M<br>ថ្នាំកម្ចាត់ចៃ(Acaricide) AC         | Ib | I   | 2 |
| 112 | មេតូមីល<br>Methomyl                                            | 16752-77-5 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ(Acaricide) AC                                           | Ib | I   | 2 |

|     |                                                                                                                            |            |                                                                                                                  |    |     |   |
|-----|----------------------------------------------------------------------------------------------------------------------------|------------|------------------------------------------------------------------------------------------------------------------|----|-----|---|
| 113 | មេវីនហ្វូស<br>Mevinphos                                                                                                    | 26718-65-0 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                           | Ia | I   | 1 |
| 114 | ម៉ិចហ្សាកាបាត<br>Mexacarbate                                                                                               | 315-18-4   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                            | Ob | I   | - |
| 115 | អ៊ីម.ហ្សេ.កា រីប៉េឡេន ២ (អុកទីថ្យូ)<br>អេតាណុល<br>MGK repellent / 2-(octylthio)ethanol                                     | 3547-33-9  | ថ្នាំបណ្តេញ (Repellant) Re                                                                                       | Un | III | - |
| 116 | មីរ៉េក<br>Mirex                                                                                                            | 2385-85-5  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                            | Ob | II  | - |
| 117 | ម៉ូណូក្រូតូហ្វូស<br>Monocrotophos                                                                                          | 6923-22-4  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                           | Ib | I   | 2 |
| 118 | នីត្រីលាកាប<br>Nitrilacarb                                                                                                 | 29672-19-3 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                            | Ob | -   | - |
| 119 | នីត្រូហ្វេន(នីត្រូហ្វេន អិន.អ៊ី.ប៊ី)<br>Nitrofen (Niclofen / NIP)                                                          | 1836-75-5  | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                                                   | Ob | II  | - |
| 120 | អ័កតូ ឌីក្លរ៉ូបង់ហ្សេន<br>Ortho-dichlorobenzene                                                                            | 95-50-1    | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                                                   | NL | III |   |
| 121 | អុកសាមីល<br>Oxamyl                                                                                                         | 23135-22-0 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC<br>ថ្នាំកម្ចាត់ណេម៉ាតូត (Nematicide) N    | Ib | I   | 2 |
| 122 | អុកស៊ីដេប្រូហ្វូស(អ៊ី.អេស.ប៊ី)<br>Oxydeprofos (ESP)                                                                        | 2674-91-1  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                           | Ob | -   | - |
| 123 | ប៉ារ៉ាថ្យុង(ប៉ារ៉ាថ្យុង អេទីល)<br>Parathion (Parathion-ethyl)                                                              | 56-38-2    | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                            | Ia | I   | 2 |
| 124 | ប៉ារ៉ាថ្យុង មេទីល<br>Parathion-methyl                                                                                      | 298-00-0   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                            | Ia | I   | 2 |
| 125 | បង់តាគ្លរូហ្វេណាត ដីសូដ្យូម<br>សូដ្យូមបង់តាគ្លរូហ្វេណាត<br>Pentachlorophenolate de sodium /<br>Sodium pentachlorophenoxide | 131-52-2   | ថ្នាំកម្ចាត់ផ្សិត (Fungicide) F<br>ថ្នាំរក្សាលឿ (Wood Preservative) WP                                           | NL | I   | - |
| 126 | បង់តាគ្លរូហ្វេណុល(ប៊ី.សេ.ប៊ី)<br>Pentachlorophenol (PCP)<br>និងអំបិល អេស្បែររបស់វា                                         | 87-86-5*   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide)<br>ថ្នាំកម្ចាត់ផ្សិត (Fungicide) F ថ្នាំកម្ចាត់ស្មៅ<br>(Herbicide) H         | Ib | I   | 2 |
| 127 | ហ្វេណូទីយ៉ូល (អ៊ីម.សេ.ប៊ី.អា<br>ទីយ៉ូអេទីល)<br>Phenothiol (MCPA-thioethyl)                                                 | 25319-90-8 | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                                                   | II | III | 4 |
| 128 | ហ្វេនីលមែរគូរី អាសេតាត(ប៊ី.អ៊ីម.អា)<br>Phenylmercury acetate (PMA)                                                         | 62-38-4    | ថ្នាំកម្ចាត់ផ្សិត (Fungicide) F<br>Mic, ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                           | Ia | I   | 2 |
| 129 | ហ្វូរ៉ាត<br>Phorate                                                                                                        | 298-02-2   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC<br>ថ្នាំកម្ចាត់ណេម៉ាតូត<br>(Nematicide) N | Ia | I   | 1 |
| 130 | ហ្វូសហ្វូឡេន<br>Phosfolan                                                                                                  | 947-02-4   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                            | Ob |     |   |

|     |                                                                                                                          |            |                                                                                                                                                    |    |     |   |
|-----|--------------------------------------------------------------------------------------------------------------------------|------------|----------------------------------------------------------------------------------------------------------------------------------------------------|----|-----|---|
| 131 | ហ្វូសហ្វាមីដុង<br>Phosphamidon                                                                                           | 13171-21-6 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC<br>ថ្នាំកម្ចាត់ណេម៉ាតូត<br>(Nematicide) N                                   | Ia | I   | 2 |
| 132 | ប្រូតូអាត<br>Prothoate                                                                                                   | 2275-18-5  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                             | Ob | -   | - |
| 133 | ពីរីនុរ៉ុន (ពីរីមីនីល)<br>Pyrinuron (Pyrinil)                                                                            | 53558-25-1 | ថ្នាំកម្ចាត់សត្វកកែរ<br>(Rodenticide) R                                                                                                            | NL | -   | - |
| 134 | ស្រាដាន (អូ.អឹម.ប៉េ.អា)<br>Schradan (OMPA)                                                                               | 152-16-9   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                              | Ob | -   | - |
| 135 | ស៊ីលីរ៉ូស៊ីដ<br>Scilliroside (Red squill glycoside)                                                                      | 507-60-8   | ថ្នាំកម្ចាត់សត្វកកែរ<br>(Rodenticide) R                                                                                                            | Ob | III | - |
| 136 | សេឡេនីយ៉ូម សមាស<br>Selenium compound (Se)                                                                                | x7782-49-2 |                                                                                                                                                    | NL | -   | - |
| 137 | សូដ្យូម អាសេនីត<br>Sodium arsenite                                                                                       | 7784-46-5  | ថ្នាំកម្ចាត់ស្មៅ (Herbicide) H<br>ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់សត្វកកែរ (Rodenticide) R<br>ថ្នាំកម្ចាត់ផ្សិត (Fungicide) F | Ib | I   | 2 |
| 138 | សូដ្យូម ក្លរ៉ាត<br>Sodium chlorate                                                                                       | 7775-09-9  | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                                                                                     | II | III | 4 |
| 139 | សូដ្យូម ស៊ីយ៉ាណីត (អ៊ីដ្រូស៊ីយ៉ាណីត)<br>Sodium cyanide (Hydrogen cyanide)                                                | 143-33-9   | ថ្នាំកម្ចាត់សត្វកកែរ<br>(Rodenticide) R                                                                                                            | Ib | I   | 2 |
| 140 | សូដ្យូម ហ្វ្លូអ៊ីត អាសេតាត Sodiumfluoro<br>acetate                                                                       | 62-74-8    | ថ្នាំកម្ចាត់សត្វកកែរ<br>(Rodenticide) R                                                                                                            | Ia | I   | 1 |
| 141 | ស្ត្រូបាណ (ទែរ៉េប៉េន ប៉ូលីក្លរីណាត<br>ប៉ូលីក្លរីទែរ៉េប៉េន)<br>Strobane (Terpene polychlorinates /<br>Polychloroterpenes) | 8001-50-1  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                              | NL | -   | - |
| 142 | ស្ត្រីចនីន<br>Strychnine                                                                                                 | 57-24-9    | ថ្នាំកម្ចាត់សត្វកកែរ<br>(Rodenticide) R                                                                                                            | Ib | I   | 2 |
| 143 | ស៊ុលហ្វូតេប<br>Sulfotep                                                                                                  | 3689-24-5  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                             | Ia | I   | 1 |
| 144 | តេ.ដេ.អ៊ី<br>TDE                                                                                                         | 72-54-8    | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                              | Ob | II  | - |
| 145 | តេប៊ុយពីរីមហ្វូស<br>Tebupirimfos                                                                                         | 96182-53-5 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                              | Ia | I   | 1 |
| 146 | តេហ្វ្លូត្រីន<br>Tefluthrin                                                                                              | 79538-32-2 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                              | Ib | I   | 2 |
| 147 | តេ.អ៊ី.ប៉េ.ប៉េ<br>TEPP                                                                                                   | 107-49-3   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                              | Ob | I   | - |

|     |                                                                                                                |            |                                                                                                                 |    |   |   |
|-----|----------------------------------------------------------------------------------------------------------------|------------|-----------------------------------------------------------------------------------------------------------------|----|---|---|
| 148 | ទែរហ្វូស<br>Terbufos                                                                                           | 13071-79-9 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ណេម៉ាតូត(Nematicide) N                                     | Ia | I | 1 |
| 149 | តាល្យូម ស៊ុលហ្វាត<br>Thallium sulfate                                                                          | 7446-18-6  | ថ្នាំកម្ចាត់សត្វកកែវ (Rodenticide) R                                                                            | Ib | I | 2 |
| 150 | ទីយ៉ូណាហ្ស៊ីន<br>Thionazin                                                                                     | 297-97-2   | ថ្នាំកម្ចាត់ណេម៉ាតូត (Nematicide) N                                                                             | Ob | - | - |
| 151 | ធីរ៉ាម<br>Thiram                                                                                               | 137-26-8   | ថ្នាំកម្ចាត់ផ្សិត (Fungicide) F                                                                                 | II | - | 4 |
| 152 | ទ្រីប៊ុយទីលទីនសមាស រួមមាន៖<br>Tributyltin compounds including:<br>ទ្រីប៊ុយទីលទីន អ៊ុកស៊ីត<br>Tributyltin oxide | 56-35-9    | ថ្នាំកម្ចាត់ខ្យង (Molluscicide) M<br>កម្ចាត់ផ្សិត (Fungicide) F                                                 | Ob | I | - |
| 153 | ទ្រីប៊ុយទីលទីន ហ្វ្លូរីដ<br>Tributyltin fluoride                                                               | 1983-10-4  |                                                                                                                 |    |   |   |
| 154 | ទ្រីប៊ុយទីលទីន មេតាគ្រីឡេត<br>Tributyltin methacrylate                                                         | 2155-70-6  |                                                                                                                 |    |   |   |
| 155 | ទ្រីប៊ុយទីលទីន បង់ហ្សូអាត<br>Tributyltin benzoate                                                              | 4342-36-3  |                                                                                                                 |    |   |   |
| 156 | ទ្រីប៊ុយទីលទីន ក្លរីដ<br>Tributyltin chloride                                                                  | 1461-22-9  |                                                                                                                 |    |   |   |
| 157 | ទ្រីប៊ុយទីលទីន លីណូលេអាត<br>Tributyltin linoleate                                                              | 24124-25-2 |                                                                                                                 |    |   |   |
| 158 | ទ្រីប៊ុយទីលទីន ណាហ្គេណាត<br>Tributyltin naphthenate                                                            | 85407-17-2 |                                                                                                                 |    |   |   |
| 159 | ទ្រីអាមីហ្វូស<br>Triamiphos                                                                                    | 1031-47-6  | ថ្នាំកម្ចាត់ចៃ(Acaricide) AC<br>កម្ចាត់ផ្សិត (Fungicide) F<br>ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I             | Ob | - | - |
| 160 | ទ្រីអាហ្សូហ្វូស<br>Triazophos                                                                                  | 24017-47-8 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ(Acaricide) AC<br>ថ្នាំកម្ចាត់ណេម៉ាតូត<br>(Nematicide) N | Ib | I | 3 |
| 161 | ទ្រីក្លរ៉ូណាត<br>Trichloronate                                                                                 | 327-98-0   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                           | Ob | - | - |
| 162 | ហ្សេតា ស៊ីបេរមេទ្រីន<br>Zeta-cypermethrin                                                                      | 52315-07-8 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                           | Ib | I | 3 |
| 163 | ហ្ស៊ីង ហ្វូសហ្វីដ<br>Zinc phosphide                                                                            | 1314-84-7  | ថ្នាំកម្ចាត់សត្វកកែវ<br>(Rodenticide) R                                                                         | Ib | I | 2 |

ឧបសម្ព័ន្ធទី២ នៃប្រកាស លេខ៤៨៨ប្រក.កសក ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២

"ស្តីពី បញ្ជីថ្នាំកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា"

## បញ្ជីថ្នាំកសិកម្មស្ថិតក្រោមការបង្ខំ

### LIST OF RESTRICTED PESTICIDES

| លរ | ឈ្មោះទូទៅ<br>(សាធារណៈប្រើប្រាស់ប្រកបដោយភាពងាយស្រួល)<br>Common Name (AI)      | លេខអត្តសញ្ញាណ<br>CAS RN | មុខសញ្ញាប្រើប្រាស់ (Use)                                                        | ចំណាត់ថ្នាក់<br>ភាពពុល<br>Toxicity Class |     |     |
|----|------------------------------------------------------------------------------|-------------------------|---------------------------------------------------------------------------------|------------------------------------------|-----|-----|
|    |                                                                              |                         |                                                                                 | WHO                                      | EPA | GHS |
| 1  | អាគ្រូឡេអ៊ីន<br>Acrolein                                                     | 107-02-8                | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                  | Ib                                       | I   | 2   |
| 2  | អាឡាគ្លូ<br>Alachlor                                                         | 15972-60-8              | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                  | III                                      | III | 4   |
| 3  | អាស់លីល អាស់តូហុល<br>Allyl alcohol                                           | 107-18-6                | ថ្នាំកម្ចាត់ស្មៅ (Herbicide) H<br>ថ្នាំកម្ចាត់ផ្សិត (Fungicide) F               | Ib                                       | I   | 3   |
| 4  | អាឡូមីញ៉ូម ហ្វូស្វីដ អ៊ីដ្រូស្វីដ<br>Aluminum phosphide / Hydrogen phosphide | 20859-73-8              | ថ្នាំជួបទឹក (Fumigant) FM                                                       | FM                                       | I   |     |
| 5  | អាស៊ូស៊ីក្លូទីន<br>Azocyclotin                                               | 41083-11-8              | ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                   | II                                       | I   | 3   |
| 6  | ប្លាស្ទីស៊ីនីន អេស<br>Blasticidin-S                                          | 2079-00-7               | ថ្នាំកម្ចាត់ផ្សិត (Fungicide) F                                                 | Ib                                       | I   | 2   |
| 7  | ប្រូឌីហ្វាគូម<br>Brodifacoum                                                 | 56073-10-0              | ថ្នាំកម្ចាត់សត្វកកែវ<br>(Rodenticide) R                                         | Ia                                       | I   | 1   |
| 8  | ប្រូម៉ាឌីអូឡូន<br>Bromadiolone                                               | 28772-56-7              | ថ្នាំកម្ចាត់សត្វកកែវ<br>(Rodenticide) R                                         | Ia                                       | I   | 1   |
| 9  | ប្រូម៉ុកស៊ីនីល ប៊ុយទីរ៉ាត<br>Bromoxynil butyrate                             | 3861-41-4               | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                  | II                                       | II  |     |
| 10 | ប្រូម៉ុកស៊ីនីល អិបតាណូអាត<br>Bromoxynil heptanoate                           | 56634-95-8              | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                  | II                                       | II  |     |
| 11 | ប្រូម៉ុកស៊ីនីល អុកតាណូអាត<br>Bromoxynil octanoate                            | 1689-99-2               | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                  | II                                       | II  |     |
| 12 | ប្រូម៉ុកស៊ីនីល ហ្វេណុល<br>Bromoxynil phenol                                  | 1689-84-5               | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                  | II                                       | II  |     |
| 13 | ឡុយនីល<br>loxynil                                                            | 1689-83-4               | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                  | II                                       | II  | 3   |
| 14 | ប៊ុយតូកាបូកស៊ីម<br>Butocarboxim                                              | 34681-10-2              | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC          | Ib                                       | II  | 3   |
| 15 | កាបូហ្វូរ៉ាន<br>Carbofuran                                                   | 1563-66-2               | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ណេម៉ាតូត<br>(Nematicide) N | Ib                                       |     | 3   |
| 16 | ក្លរ៉ូប៊ីគ្រីន<br>Chloropicrin                                               | 76-06-2                 | ថ្នាំជួបទឹក (Fumigant) FM                                                       |                                          | II  |     |
| 17 | ស៊ីតូគីនីន<br>Cytokinin                                                      | 308064-23-5             | ថ្នាំនិយ័តការលូតលាស់របស់រុក្ខជាតិ<br>(Plant Growth Regulator) PGR               | NL                                       | -   | -   |

|    |                                                                                                   |            |                                                                                                               |     |     |   |
|----|---------------------------------------------------------------------------------------------------|------------|---------------------------------------------------------------------------------------------------------------|-----|-----|---|
| 18 | ដេ.ដេ.វី.ប៊េ/ ឌីក្លរវ៉ូស<br>DDVP / Dichlorvos                                                     | 62-73-7    | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                        | Ib  | I   | 3 |
| 19 | ឌីកូហ្វូល<br>Dicofol                                                                              | 115-32-2   | ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                                 | III | II  | 4 |
| 20 | ឌីក្រូតូហ្វូស<br>Dicrotophos                                                                      | 141-66-2   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                        | Ib  | I   | 2 |
| 21 | ឌីហ្វាស៊ីណុន<br>Diphacinone                                                                       | 82-66-6    | ថ្នាំកម្ចាត់សត្វកកែវ<br>(Rodenticide) R                                                                       | Ia  | I   | 1 |
| 22 | ហ្វេនថ្យុង<br>Fenthion                                                                            | 55-38-9    | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                         | II  | II  | 3 |
| 23 | ហ្វ្លុកូម៉ាហ្វេន<br>Flocoumafen                                                                   | 90035-08-8 | ថ្នាំកម្ចាត់សត្វកកែវ<br>(Rodenticide) R                                                                       | Ia  | I   | 1 |
| 24 | ហ្វ្លុយស៊ីថ្រីណាត<br>Flucythrinate                                                                | 70124-77-5 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                         | Ib  | I   | 3 |
| 25 | ហ្វូរមេតាណាត<br>Formetanate                                                                       | 22259-30-9 | ថ្នាំកម្ចាត់ចៃ (Acaricide) AC<br>ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                        | Ib  | I   | 2 |
| 26 | អិបតេណូហ្វូស<br>Heptenophos                                                                       | 23560-59-0 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                         | Ib  | II  | 3 |
| 27 | អ៊ីហ្សាហ្សូហ្វូស<br>Isazofos                                                                      | 42509-80-8 | ថ្នាំកម្ចាត់ណេម៉ាតូត<br>(Nematicide) N<br>ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                               | Ib  | I   |   |
| 28 | អ៊ីហ្សូហ្វេនហ្វូស<br>Isofenphos                                                                   | 25311-71-1 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                         | Ib  | I   |   |
| 29 | អ៊ីម អា អេហ្វ អា (អាម៉ូនីយ៉ូម អ៊ីរ៉ុន<br>មេទីឡូសូណាត)<br>MAFA (Ammonium iron methylarsonate)      | 35745-11-0 | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                                                | III | III |   |
| 30 | អ៊ីម អា អ៊ីម អា (ម៉ូណូអាម៉ូនីយ៉ូម<br>មេតាណេអាហ្សូណាត)<br>MAMA (Monoammonium<br>methanearsonate)   | 2321-53-1  | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                                                |     | -   |   |
| 31 | អ៊ីម អា អា (មេតាន អាហ្សូនីក អាស៊ីត)<br>MAA (Methane arsonic acid)                                 | 124-58-3   | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                                                | III | III |   |
| 32 | អ៊ីម អេស អ៊ីម អា (សូដ្យូម អ៊ីដ្រូហ្សេន<br>មេទីល ឡូសូណាត)<br>MSMA (Sodium hydrogen methylarsonate) | 2163-80-6  | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                                                | III | -   |   |
| 33 | ដេ អេស អ៊ីម អា<br>(ឌីសូដ្យូម មេទីឡូសូណាត)<br>DSMA (Disodium methylarsonate)                       | 144-21-8   | ថ្នាំកម្ចាត់ផ្សិត (Fungicide) F                                                                               | III | III |   |
| 34 | សេ អា អ៊ីម អា (កាល់ស្យូម អាស៊ីត<br>មេតាណេអាហ្សូណាត)<br>CAMA (Calcium acid methanearsonate)        | 5902-95-4  | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                                                | III | III |   |
| 35 | ម៉ាញ៉េស្យូម ហ្វូស្វីត<br>Magnesium phosphide                                                      | 12057-74-8 | ថ្នាំជួបទករ (Fumigant) FM<br>ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់សត្វកកែវ<br>(Rodenticide) R | NL  | -   |   |



|    |                                                                      |            |                                                                                                                                         |    |    |   |
|----|----------------------------------------------------------------------|------------|-----------------------------------------------------------------------------------------------------------------------------------------|----|----|---|
| 36 | មេកាបាម<br>Mecarbam                                                  | 2595-54-2  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide)<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                    | Ib | I  | 2 |
| 37 | មេទីល ប្រូមីត<br>Methyl Bromide                                      | 74-83-9    | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ផ្សិត (Fungicide) F<br>ថ្នាំកម្ចាត់ស្មៅ (Herbicide) H<br>ថ្នាំជួបទឹក (Fumigant) FM | NL | II |   |
| 38 | នីកូទីន<br>Nicotine                                                  | 54-11-5    | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                   | Ib | I  | 1 |
| 39 | អូមេតូអាត<br>Omethoate                                               | 1113-02-6  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                  | Ib | I  | 2 |
| 40 | អុកស៊ីដេមេតុង មេទីល<br>Oxydemeton-methyl                             | 301-12-2   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide)<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                    | Ib | I  | 3 |
| 41 | ប៉ារ៉ាគ្វាត (ប៉ារ៉ាគ្វាត ឌីក្លរីដ)<br>Paraquat (Paraquat dichloride) | 1910-42-5  | ថ្នាំកម្ចាត់ស្មៅ (Herbicide) H                                                                                                          | II | II | 3 |
| 42 | ពីរីមីហ្វូស អេទីល<br>Pirimiphos-ethyl                                | 23505-41-1 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                   | Ob | I  |   |
| 43 | ប្រូប៉ាហ្វូស<br>Propaphos                                            | 7292-16-2  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                   | Ob | I  |   |
| 44 | ប្រូប៉េតាមហ្វូស<br>Propetamphos                                      | 31218-83-4 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                   | Ib | II | 3 |
| 45 | ត្យូហ្វានុក<br>Thiofanox                                             | 39196-18-4 | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                   | Ib | I  | 2 |
| 46 | ត្យូមេតុង<br>Thiometon                                               | 640-15-3   | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I<br>ថ្នាំកម្ចាត់ចៃ (Acaricide) AC                                                                  | Ib | II | 3 |
| 47 | វ៉ាមីដូថ្យុង<br>Vamidothion                                          | 2275-23-2  | ថ្នាំកម្ចាត់សត្វល្អិត (Insecticide) I                                                                                                   | Ib | I  | 3 |
| 48 | ហ្សេតីន<br>Zeatin                                                    | 1637-394   | ថ្នាំនិយ័តករការលូតលាស់របស់រុក្ខជាតិ<br>(Plant Growth Regulator) PGW                                                                     | NL | -  | - |

### កំណត់សម្គាល់៖

#### ចំណាត់ថ្នាក់អង្គការសុខភាពពិភពលោក (WHO Classification)

Ia-គ្រោះថ្នាក់ខ្ពស់បំផុត extremely hazardous, Ib- គ្រោះថ្នាក់ខ្ពស់ highly hazardous

II-គ្រោះថ្នាក់មធ្យម moderately hazardous, III-គ្រោះថ្នាក់ស្រាល slightly hazardous

Un: មិនកើតមានគ្រោះថ្នាក់ខ្លាំងក្នុងការប្រើប្រាស់ធម្មតា Unlikely to present acute hazard in normal use

Ob: ថ្នាំកសិកម្មចាស់ Obsolete, NL: មិនមានក្នុងបញ្ជី Not Listed

#### ចំណាត់ថ្នាក់ភ្នាក់ងារការពារបរិស្ថាន (EPA) Environment Protection Agency Categories

I-ពុលខ្ពស់ Highly toxic, II-ពុលមធ្យម Moderately toxic, III-ពុលស្រាល Slightly toxic

IV-មិនពុលខ្លាំង Not acutely toxic

#### ចំណាត់ថ្នាក់តាមប្រព័ន្ធសុខដុមនីយកម្មពិភពលោក (GHS) Globally Harmonized System

1:ពុលខ្ពស់ High 5:ពុលស្រាល Slight

#### មុខសញ្ញាប្រើប្រាស់ Use: AC- ថ្នាំកម្ចាត់ចៃ Acaricide, AL- ថ្នាំកម្ចាត់ស្មៅ Algicide

B- ថ្នាំកម្ចាត់បាក់តេរី Bactericide, F- ថ្នាំកម្ចាត់ផ្សិត Fungicide, FM- ថ្នាំជួបទឹក Fumigant,

H- ថ្នាំកម្ចាត់ស្មៅ Herbicide, I- ថ្នាំកម្ចាត់សត្វល្អិត Insecticide, L- ថ្នាំកម្ចាត់ដង្កូវ Larvicide

M- ថ្នាំកម្ចាត់ខ្យង Molluscicide, N- ថ្នាំកម្ចាត់ណេម៉ាតូត Nematicide

PGR- ថ្នាំជួយឱ្យរុក្ខជាតិលូតលាស់របស់រុក្ខជាតិ Plant Growth Regulator

R- ថ្នាំកំទេចសត្វកកើត Rodenticide, RP- ថ្នាំបណ្តេញ Repellant, WP- ថ្នាំរក្សាឈើ Wood Preservative

AI- សារធាតុសកម្ម Active Ingredient

CAS RN- លេខអត្តសញ្ញាណសារធាតុគីមី Chemical Abstract Service Reference Number

ROT- អនុសញ្ញារ៉ូតធាម Rotterdam Convention ស្តីពីនីតិវិធីនៃការយល់ព្រមផ្តល់ព័ត៌មានជាមុនចំពោះ

សារធាតុគីមីនិងថ្នាំកសិកម្មគ្រោះថ្នាក់ក្នុងពាណិជ្ជកម្មអន្តរជាតិ

STO- អនុសញ្ញាស្តុកខូម Stockholm Convention ស្តីពីសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ

POPs- សារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ Persistent organic Pollutant substance

ឧបសម្ព័ន្ធបន្ថែម នៃប្រកាស លេខ៤៨៤ប្រក.កសក ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២

ស្តីពី បញ្ជីថ្នាំកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា

# បញ្ជីថ្នាំកសិកម្មដែលអនុញ្ញាតឱ្យធ្វើការចុះបញ្ជីសម្រាប់ប្រើប្រាស់

## LIST OF REGISTERED PESTICIDE PERMITTED FOR USE

| ល.រ | ឈ្មោះថ្នាំកសិកម្ម | ក្រុមហ៊ុនកាន់កាប់បញ្ជីកសិកម្ម | ឈ្មោះពាណិជ្ជកម្ម<br>(ផលិតផលថ្នាំកសិកម្ម) | ឈ្មោះទូទៅ<br>(សារធាតុសកម្មឬ<br>រូបភាពបច្ចេកទេស) | ទម្រង់ផ្សំ (ផលិតផលថ្នាំកសិកម្ម) | កំហាប់ |      | ចំណាត់ថ្នាក់គោល "WHO" | មុខសញ្ញាប្រើប្រាស់ | កំណត់សម្គាល់                                         |                                    |                                                    |
|-----|-------------------|-------------------------------|------------------------------------------|-------------------------------------------------|---------------------------------|--------|------|-----------------------|--------------------|------------------------------------------------------|------------------------------------|----------------------------------------------------|
|     |                   |                               |                                          |                                                 |                                 | g/l    | g/kg |                       |                    | ពុលតាមការស្រូបផ្ទៃក្នុង<br>ប្រាបតាមស្បែក និងតាមផ្នែក | ពុលចំពោះត្រី<br>សត្វស្លាប និងឃ្មុំ | រយៈពេលបញ្ឈប់ការប្រើប្រាស់<br>មុនពេលប្រមូលផល (ថ្ងៃ) |
|     |                   |                               |                                          |                                                 |                                 |        |      |                       |                    |                                                      |                                    |                                                    |
|     |                   |                               |                                          |                                                 |                                 |        |      |                       |                    |                                                      |                                    |                                                    |
|     |                   |                               |                                          |                                                 |                                 |        |      |                       |                    |                                                      |                                    |                                                    |
|     |                   |                               |                                          |                                                 |                                 |        |      |                       |                    |                                                      |                                    |                                                    |
|     |                   |                               |                                          |                                                 |                                 |        |      |                       |                    |                                                      |                                    |                                                    |
|     |                   |                               |                                          |                                                 |                                 |        |      |                       |                    |                                                      |                                    |                                                    |
|     |                   |                               |                                          |                                                 |                                 |        |      |                       |                    |                                                      |                                    |                                                    |
|     |                   |                               |                                          |                                                 |                                 |        |      |                       |                    |                                                      |                                    |                                                    |
|     |                   |                               |                                          |                                                 |                                 |        |      |                       |                    |                                                      |                                    |                                                    |